

**សេចក្តីថ្លែងការម្តង | អង្គការសមធម៌កម្ពុជា អង្គការអោយឌីអាយ និងអង្គការលើកដួសម្តង
សម័យប្រជុំលើកទី៩ នៃវេទិកាអង្គការសហប្រជាជាតិស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស
ថ្ងៃទី១៦ - ១៨ ខែវិច្ឆិកា ឆ្នាំ២០២០**

នៅពេលដែលវេទិកាអង្គការសហប្រជាជាតិស្តីពីធុរកិច្ចនិងសិទ្ធិមនុស្សលើកទី៩ ជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ អង្គការសមធម៌កម្ពុជា អង្គការអោយឌីអាយ និងអង្គការលើកដួសម្តង សូមអំពាវនាវសាជាថ្មី ដើម្បីទាមទារឲ្យមានការផ្តល់ដំណោះស្រាយជូនសហគមន៍រងគ្រោះ នៅកម្ពុជា ដែលត្រូវបានក្រុមហ៊ុនស្តាររបស់ប្រទេសថៃឈ្មោះមិត្រផុលជម្លៀសចេញពីផ្ទះដោយបង្ខំ ។

ក្នុងចន្លោះឆ្នាំ២០០៨ និង២០០៩ ក្រុមហ៊ុនមិត្រផុល សហការជាមួយកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការកម្ទេចផ្ទះរបស់ប្រជាជន រឹបអូសយកដីធ្លីរបស់ ពួកគាត់ដោយបង្ខំ ព្រមទាំងដកហូតផលដំណាំស្រូវរបស់ពួកគាត់ថែមទៀតផង ដើម្បីធ្វើចំការអំពៅនៅក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ។ ក្រុមហ៊ុនបន្តកាន់កាប់ទ្រព្យដែលរឹបអូសដោយខុសច្បាប់ទាំងនេះអស់រយៈពេល៥ឆ្នាំ ខណៈពេលដែលប្រជាសហគមន៍ ទទួលរងការរំលោភបំពានសិទ្ធិមនុស្សជាបន្តបន្ទាប់ដែលបណ្តាលមកពីការបាត់បង់ផ្ទះសំបែង ដីធ្លី និងដីវិភាពរស់នៅរបស់ខ្លួន ។ ការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរទាំងនេះ ត្រូវបានទទួលការស៊ើបអង្កេត និងបញ្ជាក់យ៉ាងច្បាស់ ដោយស្ថាប័នជាច្រើនដោយរួមមានទាំង ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សជាតិថៃ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងវិស័យសិទ្ធិមនុស្សជាច្រើនទៀត ។

មកដល់ថ្ងៃនេះ អស់រយៈពេលជាងដប់ឆ្នាំ បន្ទាប់ពីការបាត់បង់ដីធ្លី និងដីវិភាពរស់នៅ សហគមន៍ដែលរងផលប៉ះពាល់ មិនទាន់បានទទួលនូវដំណោះស្រាយណាមួយនៅឡើយទេ ហើយក្រុមហ៊ុនមិត្រផុលនេះ នៅតែបន្តបដិសេធការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ។

បច្ចុប្បន្ននេះ សហគមន៍ដែលរងផលប៉ះពាល់ កំពុងស្វែងរកយុត្តិធម៌ពីក្រុមហ៊ុនមិត្រផុល នៅក្នុងតុលាការប្រទេសថៃ ។ ក្នុងខែកក្កដា ឆ្នាំនេះ បណ្តឹងផ្លូវច្បាប់របស់សហគមន៍ ដែលបានដាក់កាលពីខែមីនា ឆ្នាំ២០១៨ បានទទួលឋានៈបណ្តឹងជាសមូហភាព ដែលធ្វើឲ្យបណ្តឹងនេះក្លាយទៅជាបណ្តឹងសមូហភាព ទាក់ទងនឹងសិទ្ធិមនុស្សឆ្លងដែនដំបូងគេនៅក្នុងប្រវត្តិសាស្ត្រផ្លូវច្បាប់ក្នុងទ្វីបអាស៊ី ។ ជាលទ្ធផល នៅទីបំផុតពេលនេះ ប្រជាពលរដ្ឋជាង៧០០ គ្រួសារ នឹងទទួលបានការបើកសវនាការទៅលើសំណុំរឿងរបស់ពួកគាត់ នៅចំពោះមុខតុលាការតាមផ្លូវច្បាប់ ។

ទោះបីមានការគួរឲ្យកោតសរសើរថាតុលាការប្រទេសថៃ បានផ្តល់ឋានៈបណ្តឹងជាសមូហភាព សហគមន៍មិនគួរទទួលរងការស៊ូទ្រាំចំពោះដំណើរការក្តីដែលអូសបន្លាយពេលដ៏វែងនៅក្នុងតុលាការបរទេស ដើម្បីធានាបាននូវសិទ្ធិរបស់ពួកគេក្នុងការទទួលបានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនោះទេ ។ ស្ថាប័នផ្តល់វិញ្ញាបន ប័ត្របញ្ជាក់អំពីនិរន្តរភាពសម្រាប់វិស័យស្តារ ឈ្មោះបុរសស៊ូក្រូ គួរតែជំរុញឲ្យក្រុមហ៊ុនមិត្រផុល ចូលខ្លួនមកក្នុងដំណើរការ



**សេចក្តីផ្តើមការរួម | អង្គការសមធម៌កម្ពុជា អង្គការលោយឌីលេយ និងអង្គការលើកកម្ពស់
សម័យប្រជុំលើកទី៩ នៃវេទិកាអង្គការសហប្រជាជាតិស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស
ថ្ងៃទី១៦ - ១៨ ខែវិច្ឆិកា ឆ្នាំ២០២០**

ដោះស្រាយបណ្តឹងក្រៅផ្លូវតុលាការ ជាមួយសហគមន៍។ នៅចំពោះមុខ មានភស្តុតាងដ៏ច្រើនសន្លឹកសន្លាប់អំពីការ
ទទួលខុសត្រូវរបស់ក្រុមហ៊ុនមិត្តភក្តិ ចំពោះការរំលោភបំពានសិទ្ធិមនុស្ស ដោយរួមបញ្ចូលទាំងការស៊ើបអង្កេត
ដោយគណៈកម្មាធិការសិទ្ធិមនុស្សជាតិថៃ ដែលបានអំពាវនាវជាពិសេសដល់ក្រុមហ៊ុនដើម្បីផ្តល់សំណងដល់គ្រួសារ
រងគ្រោះកម្ពុជា ក្រុមហ៊ុនមិត្តភក្តិ នៅតែជាសមាជិករបស់ស្ថាប័នបុរេស៊ីក្រូ ក្នុងឋានៈល្អដដែល។ ស្ថាប័នបុរេស៊ីក្រូ
បែរជាសុខចិត្តទទួលយកទង្វើរបស់ក្រុមហ៊ុនមិត្តភក្តិ និងខកខានក្នុងការបំពេញតាមការទទួលខុសត្រូវផ្នែកសិទ្ធិ
មនុស្សរបស់ខ្លួនផ្ទាល់ទៅវិញ។

ការខកខានជាប្រចាំរបស់ក្រុមហ៊ុនមិត្តភក្តិ ក្នុងការផ្តល់ដំណោះស្រាយដល់សហគមន៍ដែលរងផលប៉ះ
ពាល់ ក៏ទទួលបានការជំរុញដោយសារតែការខកខានរបស់អតិថិជនសាជីវកម្មចម្បងៗរបស់ខ្លួន ក្នុងការគោរព
អនុលោមទៅតាមការទទួលខុសត្រូវផ្នែកសិទ្ធិមនុស្សរបស់ខ្លួនដែរ។ ក្រុមហ៊ុនមិត្តភក្តិ លក់ស្តុកទៅឲ្យក្រុមហ៊ុនម៉ាក
ដែលមានគេស្គាល់ច្រើនបំផុតក្នុងពិភពលោករួមទាំង ក្រុមហ៊ុនកូកាកូឡា ណេស្តេ និង ម៉ាស៊ីនឡើយ។ ក្រុមហ៊ុន
នីមួយៗនេះ មានចំណងដោយផ្ទាល់ទៅនឹងការរំលោភបំពានសិទ្ធិមនុស្សជាបន្តបន្ទាប់ សហគមន៍ដែលរងផលប៉ះ
ពាល់ កំពុងជួបប្រទះ ដោយសារតែរបៀបទំនាក់ទំនងធុរកិច្ចជាមួយក្រុមហ៊ុនមិត្តភក្តិនេះ។ ដូច្នេះហើយ ពួកគេ
មានភារកិច្ចគោរព គោលការណ៍ណែនាំស្តីពីធុរកិច្ចនិងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងគោលការណ៍
ណែនាំស្តីពីសហគ្រាសពហុជាតិ OECD ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយក្រុមហ៊ុនមិត្តភក្តិ ដើម្បីសម្រួល
ដល់ការទទួលបានដំណោះស្រាយសម្រាប់សហគមន៍។

យើងខ្ញុំសូមអំពាវនាវដល់ក្រុមហ៊ុនមិត្តភក្តិ ឲ្យទទួលស្គាល់ការបង្កការឈឺចាប់ដែលក្រុមហ៊ុនបានបណ្តាល
ឲ្យកើតមានឡើង និងអំពាវនាវឲ្យបំពេញការទទួលខុសត្រូវផ្នែកសិទ្ធិមនុស្សរបស់ខ្លួន តាមរយៈការចូលខ្លួនជាបន្ទាន់
មកពិភាក្សាស្វែងរកដំណោះស្រាយជាមួយអ្នកតំណាងគ្រួសារដែលរងផលប៉ះពាល់ និងចាត់វិធានការដំណោះ
ស្រាយឲ្យបានសមស្រប។

យើងខ្ញុំក៏សូមអំពាវនាវដល់ស្ថាប័នបុរេស៊ីក្រូ និងម៉ាកល្បីៗទាំងឡាយ ដែលបន្តទិញស្តុកពីក្រុមហ៊ុនមិត្តភក្តិ
រួមមានក្រុមហ៊ុនកូកាកូឡា ណេស្តេ និង ម៉ាស៊ីន និង ខូប៊ីយ៉ន់ រូបរួមគ្នា និងប្រើប្រាស់ឥទ្ធិពលរួមគ្នា ក្នុងការទាមទារឲ្យ
ក្រុមហ៊ុនមិត្តភក្តិ ផ្តល់យុត្តិធម៌ដែលហួសពេលជាយូរមកហើយនោះ និងជាយុត្តិធម៌ដែលសហគមន៍សក្តិសមនឹង
ទទួលបាន។

